

Sustainable financing for climate action through community forestry in the Prey Lang landscape

Background and objectives

Project period : 18 months (November 2020 –May 2022)

Project target: 10 Community Forestry CF in 2 Provinces (Kratie : 5 CFs and Kampong Thom: 5 CFs)

Fund by: Cambodia Climate Change Alliance 3 (CCCA 3)

Implementation by: Regional Community Forest Training Center for Asia and the Pacific (RECOFTC)

RECOFTC Project Partner Contribution:

- 1- Establishment of the pilot sites for the innovative FLR interventions (FAO-FLR) Kampong Thom and Preah Vihear.
- 2-Partners for Forestry and Fisheries-PAFF 2&3
- 3- Promote Sustainable Forest Management for Resilience Communities in Prey Lang Landscape Kampong Thom and Preah Vihear

Overall Objective

Cambodia's most vulnerable citizens become more resilient to climate shocks and improve the ability of landscapes to adapt to and mitigate climate

Outcome 1

government agencies, including local authorities and technical departments, are able to deploy effective climate change mitigation and adaptation activities for CF management

Outcome 2

Sustainable financing of CF credit schemes are introduced and expanded, enabling CF communities to protect their forests and contribute to improved livelihoods

Outcome 3

Forest cover of target CFs is increased and existing cover is well- protected, as a result of better funding, and implementation of climate-friendly plans.

Approaches and technology used

- Revise the community's Annual Operational Plan to integrate to incorporate CCMA activities based on CCVA framework

ល.រ	គោលដៅ	សកម្មភាព	កាលបរិច្ឆេទ	ប្រភេទ	ស្ថានភាព
០១	កែសម្រួលផែនការប្រតិបត្តិការប្រចាំឆ្នាំ	កែសម្រួលផែនការប្រតិបត្តិការប្រចាំឆ្នាំ	០១/២០២២	បញ្ចប់	គ្រប់គ្រាន់
០២	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០២/២០២២	បញ្ចប់	គ្រប់គ្រាន់
០៣	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៣/២០២២	បញ្ចប់	គ្រប់គ្រាន់
០៤	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៤/២០២២	បញ្ចប់	គ្រប់គ្រាន់
០៥	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៥/២០២២	បញ្ចប់	គ្រប់គ្រាន់
០៦	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៦/២០២២	បញ្ចប់	គ្រប់គ្រាន់
០៧	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៧/២០២២	បញ្ចប់	គ្រប់គ្រាន់
០៨	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៨/២០២២	បញ្ចប់	គ្រប់គ្រាន់
០៩	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	០៩/២០២២	បញ្ចប់	គ្រប់គ្រាន់
១០	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	បង្កើតគម្រោងគ្រប់គ្រងធនធានធម្មជាតិ	១០/២០២២	បញ្ចប់	គ្រប់គ្រាន់

- Supporting Provincial Network to support
- Restoration the degradation area
- Increasing capital for community Forestry Credit scheme



Results

During the project:

- The total of USD 25;000 (LOA1:USD20,000 and LOA2: USD5,000) were top up for 10 CFs credit which total capital increase up to USD 51,487
- 60 ha completed demarcation approved by PDAFF and provincial Governor, land preparation (2 CFs in KPT=10ha & 6 CFs in KRT=50 ha)

Sustainability:

- Regularly patrolling using income from the CF credit scheme
- Continue maintenance the tree planting
- Contribute to conduct silviculture to improve forest
- Restore 0.5 ha of degraded forest



Scale up plan



- Mobilize fund to support restoration and community self-financing as they are still priority in community management plan.
 - Engagement with social investor to mobilize fund for community to increase their credit capital.
 - Strengthening community's finance management.